

រហូតយើងជួបគ្នាម្តងទៀត

ដោយប្រធាន ថូម៉ាស អេស ម៉ែនសុន

បងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំដឹងថា អ្នកនឹងយល់ស្របជាមួយខ្ញុំថា នេះគឺជាសន្តិសុខដ៏បំផុសគំនិតបំផុត ។ យើងមានអារម្មណ៍ពីព្រះវិញ្ញាណ នៃព្រះអម្ចាស់ យ៉ាងបរិបូណ៌នៅក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ នៅពេលវាចាក់ចូលក្នុងដួងចិត្តរបស់យើង ហើយទីបន្ទាល់របស់យើងអំពីកិច្ចការដ៏ ទេវភាពនេះត្រូវបានពង្រឹង ។ យើងសូមថ្លែងអំណរគុណចំពោះអ្នករាល់គ្នាម្នាក់ៗ ដែលបានចូលរួម រួមទាំងបងប្អូនប្រុសទាំងឡាយដែលបានផ្តល់ការ អធិស្ឋានផងដែរ ។

យើងទាំងអស់គ្នានៅទីនេះ ដោយសារតែយើងស្រឡាញ់ព្រះអម្ចាស់ ហើយចង់បម្រើទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ដល់អ្នកថា ព្រះវរបិតាសូតិរបស់យើង ជ្រាបអំពីយើង ។ ខ្ញុំទទួលស្គាល់ព្រះហស្តទ្រង់នៅគ្រប់រឿងទាំងអស់ ។

ជាថ្មីម្តងទៀត តន្ត្រីពិពោះអស្ចារ្យណាស់ ហើយខ្ញុំសូមសម្តែងអំណរគុណផ្ទាល់ខ្លួន និងទូទាំងសាសនាចក្រ ចំពោះអ្នកទាំងឡាយដែលមានឆន្ទៈចែក ចាយទេពកោសល្យរបស់ពួកគេជាមួយយើង ។ យើងសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រុសទាំងឡាយ ដែលបានដោះលែង ក្នុង អំឡុងសន្តិសុខនេះ ។ ពួកគេបានបម្រើដោយស្មោះត្រង់ និង យ៉ាងល្អ ហើយបានរួមចំណែកយ៉ាងច្រើនចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។

ខ្ញុំសូមសម្តែងអំណរគុណយ៉ាងខ្លាំងចំពោះទីប្រឹក្សាស្មោះត្រង់របស់ខ្ញុំ ហើយអរគុណពួកគាត់ជាសាធារណៈចំពោះការគាំទ្រ និងជំនួយដែលពួកគាត់ បានផ្តល់ដល់ខ្ញុំ ។ ពួកគាត់គឺជាបុរសពោរពេញដោយប្រាជ្ញា និងការយល់ដឹងពិត ហើយការបម្រើរបស់ពួកគាត់មានតម្លៃពុំអាចកាត់ថ្លៃបាន ។

ខ្ញុំសូមអរគុណចំពោះបងប្អូនប្រុសនៃក្រុមដប់ពីរនាក់ ចំពោះការបម្រើដ៏ខ្ជាប់ខ្ជួនរបស់ពួកគាត់ នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ ខ្ញុំក៏សម្តែងអំណរ គុណចំពោះសមាជិកក្នុងក្រុមនៃពួកចិតសិបនាក់ និងគណៈប៊ីស្យូណេអធិបតីផងដែរ ចំពោះការបម្រើដោយមិនគិតពីខ្លួនឯង និងយ៉ាងមានប្រសិទ្ធភាព របស់ពួកគាត់ ។ ខ្ញុំក៏សូមសម្តែងអំណរគុណដូចគ្នានេះចំពោះ បុរសស្រី ដែលបម្រើជាអ្នកកាន់តំណែងអង្គការជំនួយទូទៅផងដែរ ។

បងប្អូនប្រុសស្រី ខ្ញុំសូមអះអាងនឹងអ្នកថា ព្រះវរបិតាសូតិរបស់យើង ទ្រង់ជ្រាបអំពីឧបសគ្គទាំងឡាយដែលយើងប្រឈមមុខនៅក្នុងលោកិយសព្វថ្ងៃ នេះ ។ ទ្រង់ស្រឡាញ់យើងម្នាក់ៗ ហើយនឹងប្រទានពរដល់យើង នៅពេលយើងព្យាយាម គោរពតាមបទបញ្ញត្តិរបស់ទ្រង់ និង ស្វែងរកទ្រង់តាមរយៈ ការអធិស្ឋាន ។

ឱយើងមានពរណាស់ដោយមានដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អផ្តល់ចម្លើយចំពោះសំណួរទាំងឡាយអំពីកន្លែង ដែលយើងបានមក ហេតុអ្វីយើងនៅទីនេះ ហើយយើងនឹងទៅកន្លែងណា ពេលយើងលាចាកពីជីវិតនេះទៅ ។ ដំណឹងល្អផ្តល់អត្ថន័យ និងគោល បំណង និង ក្តីសង្ឃឹមចំពោះជីវិតរស់នៅរបស់យើង ។

ខ្ញុំសូមថ្លែងអំណរគុណអ្នកចំពោះការបម្រើដែលអ្នកផ្តល់ឲ្យដោយស្ម័គ្រចិត្តចំពោះគ្នាទៅវិញ ទៅមក ។ យើងជាភ្នាក់ងាររបស់ព្រះនៅលើផែនដីនេះ ជាមួយនឹងសិទ្ធិដើម្បីស្រឡាញ់ និងបម្រើដល់កូនចៅរបស់ទ្រង់ ។

ខ្ញុំអរគុណអ្នកចំពោះអ្វីៗទាំងអស់ដែលអ្នកបានធ្វើនៅក្នុងរូង និង សាខារបស់អ្នក ។ ខ្ញុំសូមសម្តែងអំណរគុណរបស់ខ្ញុំចំពោះឆន្ទៈរបស់អ្នក ដើម្បីបម្រើ នៅក្នុងតំណែងទាំងឡាយ ដែលអ្នកត្រូវបានហៅ មិនថាតំណែងណាទេ ។ តំណែងនីមួយៗ សំខាន់នៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ឲ្យទៅ មុខ ។

ឥឡូវ សន្តិសុខបានកន្លងផុតទៅហើយ ។ នៅពេលយើងត្រឡប់ទៅគេហដ្ឋានយើងវិញ សូមឲ្យយើងមានការប្រយ័ត្នប្រយែង ។ សូមឲ្យយើងទាំងអស់ គ្នាបានសុខសប្បាយអំឡុងពេលអរគុណរបស់យើង ។ សូមឲ្យព្រះវិញ្ញាណដែលយើងបានទទួលនៅទីនេះ និង នៅជាមួយយើងជានិច្ច ពេលយើងទៅ ធ្វើកិច្ចការប្រចាំថ្ងៃទាំងឡាយរបស់យើង ។ សូមឲ្យយើងបង្ហាញនូវសណ្តានចិត្តល្អចំពោះគ្នាទៅវិញទៅមកកាន់តែច្រើន ។ សូមឲ្យយើងធ្វើកិច្ចការព្រះ អម្ចាស់ជានិច្ច ។

សូមឲ្យពរជ័យនៃស្ថានសួគ៌គង់នៅជាមួយអ្នក ។ សូមឲ្យគេហដ្ឋានរបស់អ្នកពេញដោយភាពសុខដុម និង ក្តីស្រឡាញ់ ។ សូមឲ្យអ្នកចិញ្ចឹមបីបាច់ ទីបន្ទាល់របស់អ្នកយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យវាភ្លាយទៅជាការការពារដល់អ្នក ទប់ទល់នឹងមេសត្រូវ ។

ក្នុងនាមជាអ្នកបម្រើដ៏រាបសាររបស់អ្នក ខ្ញុំមានបំណងអស់ពីដួងចិត្តរបស់ខ្ញុំដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ និង ដើម្បីបម្រើទ្រង់ និង បម្រើដល់អ្នករាល់គ្នា ។

ខ្ញុំស្រឡាញ់អ្នក ខ្ញុំអធិស្ឋានសម្រាប់អ្នក ។ ខ្ញុំនឹងសុំដល់អ្នកសារជាថ្មី ឲ្យអ្នកចងចាំខ្ញុំ និង អ្នកមានសិទ្ធិអំណាចទូទៅទាំងអស់ នៅក្នុងការអធិស្ឋានរបស់អ្នក ។ យើងរួមគ្នាជាមួយអ្នក នៅក្នុងការរំកិលកិច្ចការដ៏អស្ចារ្យនេះឲ្យឆ្ពោះទៅមុខ ។ ខ្ញុំថ្លែងទីបន្ទាល់ចំពោះអ្នកថា យើងទាំងអស់គ្នានៅក្នុងកិច្ចការនេះជាមួយគ្នា ហើយថាគ្រប់បុរស ស្ត្រី និង កុមារ មានតួនាទីមួយ ។ សូមឲ្យព្រះប្រទានកម្លាំង និងសមត្ថភាព និងការតាំងចិត្តដល់យើង ដើម្បីធ្វើនូវចំណែករបស់យើងឲ្យបានល្អ ។

ខ្ញុំថ្លែងទីបន្ទាល់របស់ខ្ញុំដល់អ្នកថា កិច្ចការនេះពិត ថាព្រះអង្គសង្គ្រោះរបស់យើងមានព្រះជន្មរស់ ហើយថាទ្រង់ណែនាំ និង ដឹកនាំសាសនាចក្ររបស់ទ្រង់ នៅ លើផែនដីនេះ ។ ខ្ញុំបន្ទូលទុកជាមួយអ្នកនូវសាក្សី និង ទីបន្ទាល់របស់ខ្ញុំ ថាព្រះជាព្រះវរបិតាដ៏អស់កល្បរបស់យើង មានព្រះជន្មរស់ ហើយស្រឡាញ់យើង ។ ទ្រង់គឺពិតជាព្រះបិតារបស់យើង ហើយទ្រង់មានតួអង្គ ហើយពិត ។ សូមឲ្យយើងបានដឹង និង យល់ថា ទ្រង់មានព្រះទ័យចង់មកជិតយើងយ៉ាងខ្លាំង មិនថាឆ្ងាយប៉ុណ្ណានោះទេទ្រង់មានព្រះទ័យចង់ទៅជួយយើង ទ្រង់ស្រឡាញ់យើងយ៉ាងខ្លាំង ហើយទ្រង់ពិតជាមានព្រះទ័យចង់ធ្វើសម្រាប់យើងណាស់ ។

សូមឲ្យទ្រង់ប្រទានពរដល់អ្នក ។ សូមឲ្យការសន្យាសេចក្តីសុខសាន្តរបស់ទ្រង់ គង់នៅជាមួយអ្នកក្នុងពេលនេះ និង ជារៀងរហូត ។ ខ្ញុំសូមលាអ្នករាល់គ្នារហូតដល់យើងជួបគ្នាម្តងទៀត ក្នុងរយៈពេលប្រាំមួយខែទៀត ហើយខ្ញុំសូមធ្វើកិច្ចការនៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ ព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង អាម៉ែន ។